



Women of Hope

Prayer Calendar

ប្រតិទិនអធិស្ឋានចេញផ្សាយជារៀងរាល់ខែ ដែលមានជាង 100ភាសា និងមានអ្នកចូលរួមអធិស្ឋានជាង 65,000នាក់



2021. 12.

ការសរសើរ និង អរព្រះគុណ

“ចូរព្យាយាមក្នុងសេចក្តីអធិស្ឋាន ទាំងចាំយាមក្នុងសេចក្តីនោះឯង ដោយពាក្យអរព្រះគុណ” (កូរ៉េស៤:២) ឯមិនអាចមានការដឹងគុណបានទេ លុះត្រាតែព្រលឹងវិញ្ញាណរបស់យើងបានភ្ញាក់ឡើងហើយការដឹកនាំរបស់ ព្រះវិញ្ញាបរិសុទ្ធក៏គង់នៅជាមួយយើង។ សេចក្តីមេត្តាករុណា សេចក្តីសប្បុរស ភាពបរិសុទ្ធ សេចក្តីស្រឡាញ់ និង ភាពអស់កល្បជានិច្ច នេះហើយមូលហេតុដែលយើងសរសើរ និងអរព្រះគុណដល់ទ្រង់។ យើងនឹងអធិស្ឋានជាមួយ ប្រធានបទនៃ “ការអរព្រះគុណ” ដែលបានប្រមូល ផ្តុំពីបណ្តាលប្រទេសនានានៅលើពិភពលោកសម្រាប់ខែធ្នូ។ សូមឲ្យយើងទាំងអស់បានសរសើរព្រះជាមួយចម្រៀង នៃព្រះវិញ្ញាណបរិសុទ្ធ។

19. ព្រះអម្ចាស់អើយ យើងខ្ញុំសូមសរសើរតម្កើងដល់ទ្រង់ ដែលបានប្រទាន អោយមានអ្នកសម្របសម្រួលព័ន្ធកិច្ចស្តីក្នុងក្តីសង្ឃឹម នៅក្នុងប្រទេសនេប៉ាល់ និងអធិស្ឋានសម្រាប់អ្នកស្តាប់ថ្មីអោយទទួល បានសេចក្តីសង្ឃឹមក្នុងទ្រង់ តាមរយៈព័ន្ធកិច្ចស្តីក្នុងក្តីសង្ឃឹមនៅទីនោះ។ (១កូរិនថូស ១:៤)

20. ព្រះបិតាអើយ យើងខ្ញុំសូមអរព្រះគុណទ្រង់ សម្រាប់អ្នកសុំគ្រូចិត្តធ្វើការងារក្នុងព័ន្ធកិច្ចស្តីក្នុងក្តី សង្ឃឹមក្នុងប្រទេសស៊ុយអែត ដូចជា ខេរីន, អេវ៉ា, ខីស្ទីន, ហេឡេន និងវ៉ែបេកា។ សូមទ្រង់ប្រទានព្រះពរ សម្រាប់ដល់ដៃដែលពួកគេបានបំពេញការងារ។ (ទំនុកតម្កើង ៩០:១៧)

21. ព្រះដ៏មានគ្រប់ទាំងអំណាចព្រះចេស្តា យើងខ្ញុំសូមអរព្រះគុណព្រះអង្គសម្រាប់អ្នកស្តាប់នៅក្នុងប្រទេស វៀតណាម ក្នុងការទទួលបានការកំសាន្តចិត្ត និងសន្តិភាព ក្នុងកំឡុងពេលជំងឺរាតត្បាត ព្រោះពួកគេបានពិការសន្យារបស់ទ្រង់ តាមរយៈកម្មវិធីរបស់អង្គការ TWR។ (២កូរិនថូស ១:២០)

22. ព្រះអម្ចាស់អើយ យើងសូមសរសើរតម្កើងទ្រង់ សម្រាប់ប្រទេសអាស្ត្រីម៉ង់ដែលជួយផ្គត់ផ្គង់ព័ន្ធកិច្ចស្តីក្នុងក្តីសង្ឃឹម។ ការជួយផ្គត់ផ្គង់របស់ពួកគេបាននាំឲ្យកម្មវិធីស្តីអោយមានច្រើនភាសា។ (កាឡូទី ៦:៩)

23. ព្រះអង្គអើយ យើងសូមសរសើរតម្កើងទ្រង់ ដែលបានបើកឱកាសដល់ក្រុមការងារស្តីក្នុងក្តីសង្ឃឹមក្នុង ប្រទេសអេត្យូពី បានបំរើទៅដល់ជនភៀសខ្លួន និងអ្នកផ្លាស់ទីលំនៅ។ សូមទ្រង់ប្រទាននូវការព្យាបាល និងអ្នកដែលត្រូវការប៉ះពាល់ទ្រង់។

24. បិតាអើយ យើងខ្ញុំសូមសរសើរតម្កើងដែលនៅក្នុងក្រុមជំនុំនៅក្នុងប្រទេសហ្វាំងឡង់ ចាប់ផ្តើមបើកឡើងវិញ ដែលការអធិស្ឋាន ការលន់តូ និងការរីកចំរើនព្រលឹងវិញ្ញាណផ្ទាល់ខ្លួន គឺជាផ្នែកដែលសំខាន់។

25. អរព្រះគុណព្រះអង្គ ដែលបានអនុញ្ញាតអោយមានកម្មវិធីស្តីក្នុងក្តីសង្ឃឹមក្នុងប្រទេសជប៉ុនកើ តមានឡើងក្នុងខែមីនាឆ្នាំនេះ។ (អេសាយ ៥៥:៨-៩)

26. សូមសរសើរតម្កើងដល់ព្រះអង្គ ពិព្រោះទ្រង់បានសង្គ្រោះជីវិតដល់អស់អ្នកដែលធ្វើការក្នុងកម្មវិធីស្តីក្នុងក្តី សង្ឃឹមនៅក្នុងប្រទេសអេស្បាញ ក្នុងកំឡុងពេលបញ្ហានៃជំងឺកូវីដ។ (ទំនុកតម្កើង ៩:១)

27. ព្រះបិតាអើយ អរព្រះគុណព្រះអង្គសម្រាប់ប្រជាជនកូរ៉េដែលចូលរួមក្នុងការអធិស្ឋាន ហើយយើង អធិស្ឋានសូមអោយមានមនុស្សស្មោះត្រង់បែបនេះបន្ថែមទៀត។ (ទំនុកតម្កើង ៦៦:២២)

28. ព្រះអម្ចាស់អើយ អរព្រះគុណព្រះអង្គ ដែលបាននាំប្រព័ន្ធផ្សព្វផ្សាយ ក្នុងការនាំដំណឹងល្អ ក្នុងកំឡុងពេលជំងឺរាតត្បាត ជាពិសេសនៅក្នុងតំបន់កូកាស៊ូ ដែលមានការពិបាកក្នុងការនាំ ដំណឹងល្អដោយបើកចំហណាស់។ (រ៉ូម ៨:២៨)

29. ព្រះអង្គអើយ យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ ដ្បិតព្រះបន្ទូលរបស់ទ្រង់បានចូលមកក្នុងដួងចិត្តរបស់កូន។ យើងខ្ញុំអធិស្ឋានសម្រាប់អ្នកស្តាប់នៅក្នុងប្រទេសឥណ្ឌា សូមអោយអ្នកជឿសាសន៍ដទៃ ទទួលបានការប៉ះពាល់ចិត្តតាមរយៈព្រះបន្ទូលទ្រង់ ដែលអាចសង្គ្រោះដល់ជីវិតរបស់ពួកគេ។ (យ៉ូហាន ៦:៣៧)

30. ព្រះអម្ចាស់អើយ យើងខ្ញុំសូមអរព្រះគុណទ្រង់ ដែលបានបើកកម្មវិធីស្តីក្នុងក្តីសង្ឃឹមក្នុងប្រទេសស៊ែរី ដើម្បីនាំការលើកទឹកចិត្ត និងកំសាន្តចិត្តដល់ស្ត្រីជាច្រើន។ អរព្រះគុណទ្រង់ផងដែរ ដែល ប្រទានអោយមានប្រព័ន្ធសង្គមផ្សព្វផ្សាយតាមអ៊ីនធឺណែត ដើម្បីនាំក្តីសង្ឃឹមដល់មនុស្សឡើងទៀត។ (២ កូរិនថូស ១:៣)

31. ព្រះអម្ចាស់អើយ យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលបានប៉ះពាល់ចិត្តដល់អ្នកស្តាប់កម្មវិ ធី “The Garden of the Heart” នៅក្នុងប្រទេសស៊ីស្ល។ កម្មវិធីនេះបានជួយដល់មនុស្សក្នុងការស្វែងរកការព្យាបាល និងការស្តារឡើងវិញ។ (ទំនុកតម្កើង ៩:១១)

후원안내
국민은행 851-01-0003-724 북방선교방송
최초 입금 후 사무실로 연락주시기 바랍니다.

TWR Korea 북방선교방송

서울특별시 관악구 양녕로 15, 월드빌딩 6층
전화 (02)886-5671 / 이메일 phkorea@twrk.or.kr

អធិស្ឋានសំរាប់.....

1. បិតាដែលគង់នៅស្ថានសួគ៌

យើងសូមសរសើរព្រះនាមទ្រង់ដែលព្រះវិហារជាច្រើននៅប្រទេសរ៉ូម បានមានការរីកចម្រើនក្នុងប្រព័ន្ធសង្គមក្នុងកំឡុងពេលនៃវិបត្តិកូវីដ១៩។ ការនេះបានធ្វើអោយពួកគេបានជួប និងជួយមនុស្សជាច្រើនដែលមិនមានភាពក្លាហានក្នុងការចូលព្រះវិហារ។ (កិច្ចការ៨:៤)

2. យើងសូមអរព្រះគុណទ្រង់ ព្រះយេស៊ូវអើយ

ដែលធ្វើអោយប្រជាជនជំនុំមានការគិតកាន់តែច្បាស់លាស់ ជាមួយជីវិតក្នុងវិបត្តិកូវីដ១៩នេះ សូមឲ្យពួកគេបានស្វែងរកទ្រង់ ទុកចិត្តលើទ្រង់សម្រាប់ចម្លើយនៃជីវិតរបស់ពួកគេផងដែរ។ (អេសាយ៥៥:១០-១១)

3. ឱ ព្រះអម្ចាស់អើយ យើងខ្ញុំសូមអរព្រះគុណទ្រង់ដែលអោយ កម្មវិធីស្ត្រីក្នុងក្តីសង្ឃឹម នៅតែបន្តបម្រើពន្ធកិច្ចជាមួយស្ត្រីដែលនៅក្នុងពន្ធនាគារ >ឃៀន ប៉ាស្ទ័រ> នៅក្នុងប្រទេសប៉ារ៉ាហ្គាយ។ អរព្រះគុណទ្រង់ដែលប្រទានមកនូវ ក្រុមអ្នកធ្វើការស្ម័គ្រចិត្ត សម្ភារៈ និង ការបិទ្វាគនានា ដើម្បីអោយ យើងអាចនាំអំណោយនៃសេចក្តីសង្គ្រោះទៅទីនោះផងដែរ។ (យ៉ូហាន១៦:២២)

4. បិតាអើយ

កូនអរព្រះគុណទ្រង់ដែលមានស្ត្រីនៅប្រទេសលីបេរីយ៉ា១៨នាក់បាន ជ្រើសរើសទទួលយកព្រះយេស៊ូវជាព្រះសង្គ្រោះរបស់ពួកគេ ក្នុងអាទិត្យដែលពួកគេបានចូលរួមកម្មវិធី >ហ្គូ សែ>។ យើងអធិស្ឋានសូមអោយមានមនុស្សជាច្រើនបានរកឃើញសេចក្តីសង្គ្រោះមួយនេះ។ (លូកា១៥:៦)

5. យើងសូមអរព្រះគុណទ្រង់

ដែលយើងអាចមានការរីកចម្រើននៅក្នុងការផលិតកម្មវិធី កំណប់មរតក នៅក្នុងប្រទេសអេស្បាញ។ ខ្ញុំនឹងលើកសរសើរដល់ព្រះយេស៊ូវគ្រប់ពេលវេលា សេចក្តីសរសើរ ពីទ្រង់នឹងនៅក្នុងម៉ាត់ខ្ញុំជានិច្ច (ទំនុកតម្កើង៣៤:១)

6. បិតាអើយ

កូនអរព្រះគុណទ្រង់សម្រាប់ក្រុមអ្នកស្ម័គ្រចិត្តដ៏ស្មោះត្រង់៣០នាក់ ដែលធ្វើការជាមួយ TWR ក្នុងពន្ធកិច្ចស្ត្រីក្នុងក្តីសង្ឃឹម នៅប្រទេសកូរ៉េខាងត្បូង។ អរព្រះគុណទ្រង់ដែលប្រទានអោយ ពួកគេនូវអំណោយទានផ្សេងៗ ហើយនាំពួកគេមកជាក្រុមតែមួយ ដើម្បីធ្វើការបម្រើទ្រង់។ (១កូរិនថូស១២:៤-៦)

7. កូនសូមអរព្រះគុណទ្រង់ ដែលផ្តល់នៅការល្អលោម និងការកំសាន្តចិត្តដល់ស្ត្រីមូស្លីមនៃភាគខាងជើង តាមរយៈ កម្មវិធីស្ត្រីក្នុងក្តីសង្ឃឹម។ មានស្ត្រីជាច្រើនបានរៀនក្នុងការស្រឡាញ់ និង គោរពស្វាមីរបស់ពួកគេ ហើយនៅពេលនេះផ្ទះរបស់ពួកគេបានពេញដោយសន្តិភាព និងព្រះពរ ដែលមកពីទ្រង់។ (លូកា១:៦៨)

8. សរសើរ និងអរព្រះគុណសម្រាប់ កម្មវិធីស្ត្រីក្នុងក្តីសង្ឃឹម ដែលបានចាប់ផ្តើមក្នុងការចាក់ផ្សាយជាភាសាហិណ្ឌូ និងបង់ក្លាដេស ក្នុងកំឡុងពេលដែលមានវិបត្តិកូវីដ១៩។ ហើយក៏អរ ព្រះគុណទ្រង់ដែលប្រទានអោយអ្នកដែលនៅប្រទេសឥណ្ឌាបានមានវិធីក្នុងការ ចូលរួមអធិស្ឋានតាមរយៈការតេឡេវីដេអូនិងជាសំឡេង។ (ហេប្រើ១០:២៥)

**Phum Rong Chak, Sangkat Kok Kleang,
Khan Sen Sok, Phnom Penh**
(ភូមិរោងចក្រ សង្កាត់គោកក្លោង ខ័ណ្ឌសែនសុខាជនានីភ្នំពេញ)
Tel: 092 60 60 51 /086 60 60 56

9. យើងខ្ញុំសូមលើកព្រះនាមទ្រង់ឡើង សម្រាប់គ្រិស្តបរិស័ទនៅរដ្ឋ លីយ៉ុង នៃប្រទេស បារាំងដែលបាន ចែកចាយព្រះគម្ពីរចំនួន៥០០០ក្បាលជារៀងរាល់ឆ្នាំក្នុងរដូវកាលនៃការប្រារព្ធ បុណ្យពន្លឺនៅខែធ្នូ។ ហើយក៏អរព្រះគុណទ្រង់ដែលមនុស្សជាច្រើនមានចិត្តចង់ទទួលបានព្រះគម្ពីរ ។ (ម៉ាថាយ៤:៤)

10. ឱ ព្រះបិតាអើយ កូនសូមអរព្រះគុណទ្រង់សម្រាប់ភាពចាស់ទុំ ដែលមាននៅក្នុងក្រុមអ្នកស្តាប់របស់កម្មវិធីស្ត្រីក្នុងក្តីសង្ឃឹម ដែលបានចាក់ផ្សាយនៅក្នុងប្រទេសហ្វីលីពីន ដែលបានធ្វើអោយ ពួកគេមានភាពរឹងមាំជាមួយសេចក្តីជំនឿរបស់គេហើយ អាចយកឈ្នះរាល់ទុក្ខលំបាកដែលពួកគេបានប្រឈមក្នុងវិបត្តិកូវីដ១៩នេះ។ យើងក៏អរព្រះគុណទ្រង់ដែលអ្នកស្តាប់ជាច្រើនបានទទួលព្រះពរ តាមរយៈព្រះបន្ទូលរបស់ទ្រង់ដែនមានតាមរយៈព័ន្ធកិច្ចនេះ។ (១កូរិនថូស១៦:១៣)

11. ព្រះអម្ចាស់អើយ

យើងអរព្រះគុណទ្រង់ដែលបណ្តាលអោយគ្រិស្តបរិស័ទជាច្រើននៅអឺរ៉ុបខាង ជើង មានការភ្ញាក់រលឹក ហើយដឹងច្បាស់ថា ការណាត់ជួប និងជំនួយរបស់ពួកគេមិនមានអ្វីសំខាន់ស្មើការចូលទៅរកទ្រង់ តាមរយៈការអធិស្ឋានរបស់ពួកគេនោះឡើយ។ (ម៉ាកុស១:៣៥)

12. បិតាអើយ យើងអរព្រះគុណទ្រង់ដែលបានបង្កើតក្រុមអ្នកស្តាប់ថ្មីដែលស្តាប់ កម្មវិធីស្ត្រីក្នុងក្តីសង្ឃឹម ដែលចាក់ផ្សាយនៅប្រទេសព័រទុយហ្គាល់ និងការដែលអាចចាក់ផ្សាយកម្មវិធីទាំងនោះ នៅលើទីកាអូឌីយ៉ូថ្មីដូចជាSpotify។ (ទំនុកតម្កើង៦៣:៤)

13. បិតាអើយ កូនសូមអរព្រះគុណទ្រង់ដែលធ្វើអោយជីវិតមនុស្សជាច្រើន បានរស់នៅដោយមានការបត់បែនបានយ៉ាងល្អ ដោយសារតែការធ្វើការពីផ្ទះក្នុងកំឡុងពេលនៃវិបត្តិកូវីដ១៩។ បរិបទមួយ នេះបានធ្វើអោយស្ត្រីជនជាតិចិនជាច្រើនបានមានឱកាសក្នុងការរស់នៅបែប ជីវិតគ្រិស្តបរិស័ទដោយមានជ័យជំនះតាមរយៈសុការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ។ (ទំនុកតម្កើង៧១:៨)

14. យើងសូមអរព្រះគុណដល់ព្រះជាម្ចាស់ ដែលបណ្តាលអោយពេលវេលាដ៏ពិបាកនេះ បានជួយអោយ អ្នកជឿក្នុងប្រទេសស៊ែប៊ីបានយល់ និងទទួលព្រះយេស៊ូវជាព្រះសង្គ្រោះរបស់ពួកគេ យើង ដឹងថាយើងអាចទុកចិត្តដល់ទ្រង់បាន។ (ទំនុកតម្កើង៧:១៥)

15. យើងសូមសរសើរព្រះនាមទ្រង់ ដែលទ្រង់តែងតែស្តាប់រាល់ពាក្យអធិស្ឋានរបស់យើងទាំងអស់គ្នា អរព្រះគុណទ្រង់សម្រាប់អ្នកដែលធ្វើការទូលអង្វរយ៉ាងស្មោះត្រង់ ដែលរស់នៅក្នុងប្រទេស ដាណឺម៉ាក និង កោះហ្សូរ៉ូ។ (១យ៉ូហាន៥:១៤)

16. បិតាអើយ កូនសូមលើកព្រះនាមទ្រង់ឡើង សម្រាប់ប្រជាជននៅក្នុងប្រទេស ប៊ូរ៉ូ ដែលអាច ថែរក្សាការងាររបស់ពួកគេបាននៅក្នុងកំឡុងពេលដែលមានវិបត្តិកូវីដ១៩ ហើយអាចមើលថែអ្នកដទៃដែលនៅជិតគេបានផងដែរ។ (ទំនុកតម្កើង៦៨:១៩)

17. ព្រះអម្ចាស់អើយ យើងខ្ញុំសូមសរសើរតម្កើងទ្រង់ ដែលបង្រៀនយើងរាល់គ្នានៅប្រទេសអ៊ីយុហ្គាយ ពីរបៀបដែលអាចប្រើប្រាស់បច្ចេកទេសទំនើបអោយមានភាពប្រសើរជាងមុន ក្នុងកំឡុងពេលដែលមានវិបត្តិដ៏ធំកូវីដ១៩នេះ។ នៅពេលនេះពួកជំនុំមានការប្រកបគ្នា អធិស្ឋាន និង ថ្វាយបង្គំតាមរយៈបណ្តាញសង្គម Zoom។ (អេសាយ២៥:១)

18. ព្រះដ៏មានគ្រប់ទាំងព្រះចេស្តា យើងខ្ញុំសូមសរសើរតម្កើងទ្រង់ ដែលប្រទេសឥណ្ឌូនេស៊ី អាចមាន សេរីភាពក្នុងការចែកចាយអំពីដំណឹងល្អរបស់ព្រះយេស៊ូវនៅតាមបណ្តាយសង្គមនានាបាន។ កូនសូមអរព្រះគុណទ្រង់សម្រាប់អ្នកដែលជឿថ្មីៗ ដែលមានភាពក្លាហានក្នុងការចែកចាយអំពីទីបន្ទាល់ របស់ពួកគេតាមរយៈបណ្តាយសង្គមទាំងនោះ។ (កិច្ចការ៤:២៩)